



# អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ ACLEDA Training Center Ltd.

## ការិយាល័យកណ្តាល

លេខ : អត្រស ២០០១ /១៤

### អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ គោរពបូក

តំណាងសមាជិក សមាជិកក្រុមប្រឹក្សាភិបាលនៃ នាយកដ្ឋានហិរញ្ញវត្ថុ ប្រតិបត្តិការ ឥណទាន និងរដ្ឋបាល  
ហិរញ្ញប្បទានពាណិជ្ជកម្ម អតិថិជនដ៏មានឥទ្ធិពល ការិយាល័យបណ្តុះបណ្តាលមនុស្ស រដ្ឋបាល និងកម្ម  
អតិថិជនសវនកម្មផ្ទៃក្នុង និងប្រតិបត្តិ

**កម្មវត្ថុ :** ការកែសម្រួលកាលវិភាគឧត្តមភារៈដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើង  
ថ្នាក់ទៅជា ជំនួយការនាយកនាយកសាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាវេជ្ជសាស្ត្រ និង  
សាខាត្រួតពិនិត្យ ( In-Class Training )

- យោង :**
- សេចក្តីសម្រេចលេខ : អត្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ  
គោលការណ៍ប្រតិបត្តិ ហ្វីកហ្វីន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
  - អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វីកហ្វីនផ្ទៃក្នុងកម្មករនិយោជិត  
ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ  
ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើវិសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
  - សេចក្តីសម្រេចលេខ : អត្រស ០៨៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ  
កម្មវិធីហ្វីកហ្វីនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់និង/ ឬផ្លាស់ប្តូរមុខតំណែង នៅ  
លំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  - លិខិតលេខ : កធម ២១៤០/១៤ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង  
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
  - លិខិតលេខ : កធម ២២៦០/១៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង  
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
  - លិខិតលេខ : កធម ២០៤៥/១៤ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង  
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
  - លិខិតលេខ : កធម ២៥១៩/១៤ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វីកហ្វីនការងារដំបូង  
ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
  - តម្រូវការចាំបាច់ ដើម្បីឱ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះ  
ដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ត្រេននឹង សេនធីរ សូមធ្វើកែសម្រួលកាលវិភាគគ្រូបង្រៀនការងារដំបូង ( In-Class Training ) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជា ជំនួយការនាយកនាយិកាសាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាព្រៃឆ្នាំង និងសាខាក្រុង ដូចមានរាយនាមខាងក្រោម ៖

១- លោក អន សុខុនី	ជំនួយការនាយក	សាខាខេត្តរតនគិរី
២- លោក គឹម ចុន	ជំនួយការនាយក	សាខាសុធារស ( ផ្សារអ៊ីអន )
៣- លោក ឃ្វេង វិធី	ជំនួយការនាយក	សាខាសុធារស ( ផ្សារអ៊ីអន )
៤- លោក សុំ សុវណ្ណា	ជំនួយការនាយក	សាខាខេត្តប៉ៃលិន
៥- លោក ហង កុកថា	ជំនួយការនាយិកា	សាខាក្រុងផ្សារលើ

ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅអេស៊ីលីដា ត្រេននឹង សេនធីរ ជាន់ទី២ បន្ទប់ប្រធានាធិបតី ។

⊙ **បញ្ជាក់** : អេស៊ីលីដា ត្រេននឹង សេនធីរ សូមមោឃភាពលើលិខិតលេខ : អត្រស ១៩៩៧/១៤ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីវគ្គបង្រៀនការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ទៅជំនួយការនាយកសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាព្រៃឆ្នាំង និងសាខាខេត្ត ( In-Class Training ) ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូបង្រៀន មេត្តាចាត់ចែងបណ្តាលការប្រើប្រាស់កម្មករនិយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូបង្រៀន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤  
**ជ, អគ្គនាយក**  
**នាយកការិយាល័យសិក្សា និងកិច្ចការនិស្សិត**

This is an electronic letter sent by Sovanne Tourt

- ជូនតាមមតិជាមួយ**
- កាលវិភាគគ្រូបង្រៀន
  - បន្តជូន**
  - អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
  - នាយក-នាយិកាប្រតិបត្តិហិរញ្ញវត្ថុ, ទីផ្សារ, ប្រតិបត្តិការ, ឥណទាន, អភិវឌ្ឍន៍ផលិតផល និងហិរញ្ញប្បទានពាណិជ្ជកម្ម
  - ជំនួយការនាយិកាការិយាល័យធនធានមនុស្ស
  - " ដើម្បីជូនជ្រាបជាតំណែង "
  - នាយក-នាយិកា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តរតនគិរី, សាខាសុធារស ( ផ្សារអ៊ីអន ) សាខាក្រុងផ្សារលើ និងសាខាខេត្តប៉ៃលិន
  - " ដើម្បីជូនជ្រាបជាតំណែង និងចាត់បញ្ជូន "
  - ឯកសារ-កាលប្បវត្តិ